

ឆ្នាំនៃធម៌មេត្តាករុណា
 YEAR OF CHARITY

ជីវិត



ចេញផ្សាយលេខ៖ ៣៦

ភូមិភាគភ្នំពេញ ថ្ងៃទី០១-៣១ ខែសីហា ឆ្នាំ២០១៥
 ព្រឹត្តិបត្រព័ត៌មានពិព្រះសហគមន៍កាតូលិក



" វេទិកាស្តីអំពី សង្គ្រោះមេត្តាករុណា "

២៤-២៥ កញ្ញា ២០១៥

សេចក្តីជូនដំណឹង

" លោហិតមរណសាក្សីគឺគ្រាប់ពូជរបស់ព្រះសហគមន៍"(Apologeticus, Chapter 50:Tertullian) ។
 បងប្អូនជាទីស្រឡាញ់ ព្រះសហគមន៍កាតូលិកកម្ពុជាពូជលាស់ដោយសារលោហិតមរណសាក្សី ។
 ខ្ញុំ លោកបូជាបាឃ្យ រឿង ឆ័ត្រសិរី អ្នករៀបចំសំណុំរឿង (Postulator) បានប្រមូលព័ត៌មានមួយចំនួនហើយ
 ប៉ុន្តែសូមបងប្អូនជួយផ្តល់ព័ត៌មានបន្ថែមអំពីអ្នកបម្រើរបស់ព្រះជាម្ចាស់ថែមទៀត ដូចជា៖ រូបថត
 អត្តបទ ឬសៀវភៅដែលគាត់សរសេរ វត្តអនុស្សាវរីយរបស់គាត់ខ្លះ ។ល។ សូមផ្តល់ឈ្មោះអ្នក
 ដែលអាចផ្តល់សក្ខីភាពបាន ជូនមកឲ្យខ្ញុំ តាមរយៈអ៊ីម៉ែល martyrscambodia@gmail.com
 ឬទូរស័ព្ទ 077 800 211 / 096 34 22 144 សូមអរគុណ!





សារលិខិតរបស់លោកអភិបាលអូលីវីយេ ក្នុងឱកាសខួប៥០ឆ្នាំនៃព្រះវិហារសន្តមីកាអែល (ក្រុងព្រះសីហនុ)

បងប្អូនជាទីស្រឡាញ់!

យើងអរព្រះគុណព្រះជាម្ចាស់ សម្រាប់ខួប៥០ឆ្នាំនៃព្រះសហគមន៍សន្តមីកាអែល នៅក្រុងព្រះសីហនុ! ១៩៦៥-២០១៥! ព្រះវិហារសន្តមីកាអែលជាសាក្សីយ៉ាងពិសេសនៃបម្រែបម្រួលប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ ព្រះវិហារនេះ បានសាងសង់ដោយលោកបូជាចារ្យ អាដូបេរី ដែលជាមិត្តសម្លាញ់របស់ស្ថាបត្យករយ៉ាងល្បី រណ្ត មូលីវណ្ណ នៅសម័យសង្គមរាស្ត្រនិយម។

ព្រះវិហារនេះ ជាព្រះវិហារកាតូលិកតែមួយគត់ ដែលបានស្ថិតស្ថេរក្រោយពីសម័យប៉ុល ពត ដែលជាសម័យខ្មៅងងឹតនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ ព្រះវិហារនេះមានរូបរាងដូចជាសំពៅ ដែលមានក្លោងយ៉ាងធំ ដើម្បីណែនាំយើងទៅផ្ទៃមេឃក្នុងការប្រកាសដំណឹងល្អ។ ពិតមែន នៅក្នុងគ្រាសប្បាយក្តី និងគ្រាអាសន្នក្តី ព្រះវិហារនេះ បានទៅជាសញ្ញាសម្គាល់ នៃវត្តមានរបស់ព្រះជាម្ចាស់នៅកណ្តាលទីក្រុងកំពង់សោម។

នៅឆ្នាំ១៩៩០ជាង រួមជាមួយលោកតា វីណេ ព្រះវិហារនេះបានរកឃើញសហគមន៍គ្រីស្ទបរិស័ទសារជាថ្មីដោយបានរួមគ្នាអធិដ្ឋានដើម្បីកោតសរសើរព្រះជាម្ចាស់ និងជាពិសេសផ្តល់សក្ខីភាពអំពីសេចក្តីសង្ឃឹម។ លោកបូជាចារ្យ វីរៈជ័យ និងសព្វថ្ងៃលោកបូជាចារ្យ អ៊ិន សុន ដោយមានការលើកទឹកចិត្តពីលោកអភិបាល អ៊ីវ៉ាម៉ូស បានបន្តណែនាំព្រះសហគមន៍ឲ្យកាន់តែរីកចម្រើនជាលំដាប់។ រួមជាមួយវត្តមានដ៏រស់រវើក របស់ក្រុមបងស្រីដូមីនិក អស់រយៈពេល ១០ឆ្នាំកន្លងមក និងមានការសហការរបស់ក្រុមបងស្រីគង្វាលដ៏សប្បុរស លោកបូជាចារ្យនៃសាលាបច្ចេកទេស ដុនបូស្កូក្រុងព្រះសីហនុ និងជាពិសេស គឺមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រីស្ទបរិស័ទ បានណែនាំឲ្យព្រះសហគមន៍សន្តមីកាអែល ទៅជាពន្លឺតូចមួយនៅលើទីទួលដើម្បីបង្ហាញផ្លូវនៃជីវិតដល់មនុស្សទាំងឡាយ។

តាមរយៈសន្តមីកាអែល សូមព្រះជាម្ចាស់គង់ជាមួយបងប្អូន ហើយប្រទានពរឲ្យបងប្អូនទៅជាអំបិល សូមសេចក្តីសុខសាន្ត និងអំណរសប្បាយរបស់ព្រះអង្គគង់ជាមួយបងប្អូន!

ធ្វើនៅភ្នំពេញថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥
បណ្ឌិត្រីស្តេចសន្តមីកាថាយ

អូលីវីយេ ជឺតហស្តេរ

អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ



**Message from Rt. Rev. Olivier Schmitthaeusler, Bishop of the Apostolic Vicariate
of Phnom Penh,
on the occasion of 50th Anniversary of St. Michael Church**

Dear Brothers and Sisters,

We thank God on this 50th anniversary of St. Michael's church in Sihanoukville. From 1965-2015, St. Michael's church is a special witness for changes in the history of Cambodia. The church was established by Fr. Adobery, a good friend of Vann Molyvann, the well-known architect during the Reas Niyum era.

The church is a unique building and withstood the civil war during and after the Pol Pot regime – the dark time in Cambodian history. The church looks like a giant ship with a sailor to guide us toward the sky to proclaim the Gospel. Truly, both in times of joy and sorrow, the church became a sign of the presence of God in the central city of Kampong Som.

In 1990, thanks to Fr. Viney, the church had again seen the Christian community say their prayers and sing hymns of praise to God and in particular bore the testimony of hope. The priests, namely: Fr. Werachai Sri Pramong and now-Fr. Son Un, with the encouragement from the then-bishop Yves Ramousse, has led the parish to progressive growth. Together with the Missionary Religious Congregation of St. Dominic's presence for ten years and in cooperation with the Good Shepherd Sisters, they have come far in their Pastoral vision. The Don Bosco Training School of Sihanoukville, with special attention from the faithful, has all led St. Michael's parish to become a beacon of hope on high ground so as to show the way of life for all people.

Through St. Michael, may God dwell in you and bless you all to become the salt of the earth. May the peace and joy of God be with you all!

Given in Phnom Penh, On the 21st September 2015, on
The feast of the Apostle St. Matthew



+Olivier SCHMITTHAEUSLER
Apostolic Vicar of Phnom Penh

លោកប្រុយណូ កូសម៍ ទៅប្រទេសបារាំង សិក្សាពីក្រុមបេណេឌិកទីន

លោកប្រុយណូ កូសម៍ បានធ្វើដំណើរទៅកាន់ប្រទេសបារាំងកាលពីថ្ងៃទី១៦ កញ្ញានេះ ដើម្បីសិក្សាអំពីការរស់នៅជាក្រុមបព្វជិតបេណេឌិកទីន ។

ក្រុមគ្រួសារបេណេឌិកទីនជាគ្រួសារបព្វជិតមួយធ្លាប់មានវត្តមាននៅក្នុងប្រទេសកម្ពុជា។ តែដោយសារសង្គ្រាមស៊ីវិល ក្រុមគ្រួសារនេះត្រូវបានបាត់វត្តមាននៅក្នុងប្រទេសហូតមកដល់សព្វថ្ងៃនេះ។

លោកប្រុយណូ កូសម៍ បានប្រាប់ស៊ីអេសស៊ីថា៖ ក្រុមគ្រួសារបេណេឌិកទីនជាក្រុមគ្រួសារមួយដែលរស់នៅជាមួយគ្នា ធ្វើការងារចិញ្ចឹមជីវិតនៅក្នុងអារាម និងវិះគិតអំពីជីវិតជាអ្នកបួសការអធិដ្ឋាន និងផ្លូវវិញ្ញាណ។

លោកប្រុយណូបានឲ្យដឹងទៀតថា ការធ្វើដំណើរទៅប្រទេសបារាំង គឺដើម្បីសិក្សាស្វែងយល់អំពីរបៀបរស់នៅរបស់ក្រុមគ្រួសារនេះ ដោយរស់នៅជាមួយក្រុមបព្វជិត បេណេឌិកទីននៅប្រទេសបារាំងរយៈពេល២ឆ្នាំ រួមជាមួយលោកប្រុយណូ ឲ្យរៀនសូត្រ ដែលនឹងធ្វើដំណើរទៅបារាំងនៅពេលបន្ទាប់ៗទៀត។

ក្នុងឆ្នាំ២០១៥នេះ លោកប្រុយណូ កូសម៍ លោកប្រុយណូ ដាមីញ៉ា និងលោកប្រុយណូ វីនីយ៉ា បានសម្រេចរួមជាមួយគ្នាបង្កើតក្រុមគ្រួសារបេណេឌិកទីននៅក្នុងប្រទេសកម្ពុជា ដោយមានការគាំទ្រពីលោកអភិបាលអូលីវីយេ ជឺតហស្តេរ ជាអភិបាលព្រះសហគមន៍ភាគលិកភូមិភាគភ្នំពេញ។

នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុនពេលចេញដំណើរលោកប្រុយណូ កូសម៍ បានធ្វើព្រះពរដល់គ្រីស្ទបរិស័ទគ្រប់គ្នា ហើយលោកក៏ទទួលព្រះពរពីលោកអភិបាលអូលីវីយេ ជឺតហស្តេរផងដែរ។

លោកប្រុយណូ កូសម៍ជាសាសនទូតក្រៅប្រទេសពីទីក្រុងប៉ារីសនៃប្រទេសបារាំង។ លោកបានមកបម្រើការងារនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៥។

លោកធ្លាប់ទទួលមុខងារ ជានាយកទេវវិទ្យាល័យម៉ារីវីយ៉ាណា និងទទួលខុសត្រូវមណ្ឌលសកម្មភាពព្រះសហគមន៍ភាគលិកភ្នំពេញខាងជើង។ ឡុង សម្ពុស្ស

Fr. Bruno Cosme off to France for studies

Fr. Bruno Cosme left for France on 16th September in order to study pastoral life in the Benedictine Religious Congregation. The Benedictine Religious Congregation carries out its ministry in Cambodia to this day.

Fr. Bruno told the Catholic Social Communications Office that the Benedictine Religious Congregation is a community of religious who lives together in a monastery and reflects on a priestly life, devoting time in prayer and spirituality.

The priest further said, "I am going to France to learn to understand about the way of life of the congregation by living in the Benedictine Religious Congregation Monastery in France for a two-year period together with two other priests who will join me later."

Early this year, Frs. Bruno Cosme, Damien Fahrner and Viney Nget had decided to set up a Benedictine Religious Congregation in Cambodia with the approval of Rt. Rev. Olivier Schmitthaeusleur, the bishop of the Apostolic Vicariate of Phnom Penh.

At Phnom Penh International airport, before his departure, Fr. Bruno was joined by Bishop Olivier in blessing all the Catholics who came to see Fr. Bruno off.

Fr. Bruno Cosme, a missionary of Parish Foreign Missions Society (MEP), had worked in Cambodia since 1995. He was once the rector of the major Seminary of St. Jean Marie Vianney and had taken responsibilities in the pastoral sector of Northern Phnom Penh.



លោកអភិបាលនិងក្រុមគ្រីស្ទបរិស័ទជូនដំណើរលោកប្រុយណូ - សម្ពុស្ស

អ្នកគ្រូមត្តេយ្យស្រីស្វែងយល់អំពីការគ្រប់គ្រងថ្នាក់រៀន

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានរៀបចំសិក្ខាសាលាសម្រាប់គ្រូមត្តេយ្យសហគមន៍ ក្នុងភូមិភាគរបស់ខ្លួនប្រមាណ៦០នាក់ ដែលស្តីអំពីការគ្រប់គ្រងថ្នាក់រៀន កាលពីថ្ងៃទី២១-២៣កញ្ញានៅព្រះវិហារសន្តយ៉ូសែប ផ្សារតូច នារាជធានីភ្នំពេញ ។

អ្នកស្រីង៉ុយ គឺមច័ន្ទដារី ជាអ្នកសម្របសម្រួលរួមផ្នែកមត្តេយ្យសិក្សាភូមិភាគភ្នំពេញ បានមានប្រសាសន៍ថា គោលដៅសំខាន់របស់សិក្ខាសាលានេះ គឺយើងផ្ដោតសំខាន់ទៅលើការគ្រប់គ្រងថ្នាក់រៀន និងធ្វើយ៉ាងណាឲ្យអ្នកគ្រូទាំងអស់ក្លាយជាទីមេត្រីរបស់កុមារ ។

អ្នកស្រីដារីបានបន្តថា៖ ការគ្រប់គ្រងថ្នាក់រៀនវាមានការលំបាកខ្លះ តែអ្នកគ្រូមត្តេយ្យត្រូវស្គាល់និងយល់ពីកុមារឲ្យបានច្បាស់ ។ អ្នកស្រី ដារី ទី១ គឺត្រូវស្គាល់ស្ថានភាពរស់នៅរបស់ក្មេង ទី២ គឺត្រូវដឹងពីមជ្ឈដ្ឋានជុំវិញនិងក្រុមគ្រួសាររបស់គាត់ ហើយទើបយើងសិក្សាអំពីអត្តចរិករបស់គាត់ ការសម្តែងចេញនូវអារម្មណ៍របស់កុមារ ដោយអ្នកគ្រូត្រូវចេះសង្កេតទឹកមុខរបស់ពួកគាត់ ដើម្បីងាយស្រួលដល់អ្នកគ្រូក្នុងការអប់រំក្មេង ។

ក្នុងសិក្ខាសាលារយៈពេលបីថ្ងៃនេះ អ្នកគ្រូមត្តេយ្យសិក្សាសហគមន៍ទាំងអស់បានរៀនអំពីតួនាទីនិងភារកិច្ចរបស់គ្រូបង្រៀន កិច្ចការងាររដ្ឋបាលថ្នាក់មត្តេយ្យរបៀបរៀបចំសៀវភៅបញ្ជីនិងការប្រើប្រាស់ការគ្រប់គ្រងថ្នាក់រៀននិងការគ្រប់គ្រងកុមារនិងរបៀបរៀនរបស់កុមារ ។ ក្នុងនោះដែរ ក៏មានការចែកចាយបទពិសោធន៍ រវាងអ្នកគ្រូមកពីតំបន់នានា និងហាត់ធ្វើសម្ភារឧបទេសសម្រាប់បង្រៀនផងដែរ ។

សិក្ខាសាលាគ្រូមត្តេយ្យនេះ បានធ្វើឡើងរៀងរាល់ឆ្នាំ គឺមួយឆ្នាំម្តងទៅពីរដង ដោយមានការគាំទ្រពី លោកអភិបាលអូលីវ័រយេ ដ្ឋិតអ៊ីស្ទ័រនៃព្រះសហគមន៍ភូមិភាគភ្នំពេញ ។

រ៉ែក កញ្ញា

Teachers of Pre-schools taught about Classroom Management

From 21 to 23 September, the Apostolic Vicariate of Phnom Penh organized a seminar on "Classroom Management" for sixty teachers of pre-schools within the diocese at St. Joseph parish in Phsar Touch.

Mrs. Ngoy Kim Chandavy, a coordinator of the pre-schools of the Apostolic Vicariate of Phnom Penh said: "The main goal of the seminar is to focus mainly on classroom management and allow the teachers to become gentler children."

Mrs. Chandavy continued by saying the management of a classroom has some difficulties, but the teachers of pre-schools have to know and understand children well. "First- you have to be aware of the living conditions of children. Second – you have to know their families and surroundings and then we study their character and the expression of their feelings. Only in this way can we really reach the children and educate them holistically."

The coordinator added that the role of the kindergarten teachers is to consider themselves as a second mother when educating children with love and compassion. The teachers have to know how to link what children already know with new knowledge and expand their creativity as well as teach them to adapt themselves in society.

At the three-day seminar, all the pre-school teachers learned about the role and duty of teachers some pointers on administrative affairs of pre-school classes, how to prepare book-lists and the usage of them , the management of a class and children including the behaviours of children.

The seminar also featured the sharing of personal experiences from regional teachers and the development of instruction manuals. The seminar is held once or twice a year under the auspices of Rt. Rev. Olivier Schmitthausleur, the bishop of the Apostolic Vicariate of Phnom Penh.



អ្នកគ្រូៗកំពុងបង្ហាញវិធីសាស្ត្រនៃការបង្រៀន - សម្បូរ

យុវជន និងកុមារស្រីមួយចំនួន ការបម្រើដោយគ្រីស្ទលាញ់



យុវជនចំនួនមួយគ្នារបស់យុវជននៅក្នុងសិក្ខាសាលា - ដាលីស

យុវជន ជា សុភា មានអាយុ ១៧ឆ្នាំ និយាយថាការចូលរួមការបោះជំរំនេះធ្វើ សុភា យល់ច្បាស់ពី សុដីវធម៌សីលធម៌ និងគុណធម៌ដើម្បីរស់នៅក្នុងសង្គម ជាមួយនឹងភាពថ្លៃថ្នូរ។ សុភាបន្តថាគាត់មានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដោយបានឃើញ ពីការបម្រើរវាងកុមារនិងកុមារយុវជននិងយុវជន ជាពិសេសការបម្រើដល់ចាស់ជរា និងគ្រួសារក្រីក្រដោយគ្រីស្ទលាញ់។ ដាលីស

Youth and Adolescents attend Camp

The Church of Jesus' Salvation of the World in Ompov Prey organized a camp from 19th to 26th September 2015 for eighty nine youths and adolescents at Tadal village, Ompov Prey commune, Kandal province's Kandal Stoeng district.

The youngsters came from the villages in Kandal Stoeng district, included Ompov Prey, Toek Nim, Tadal, Choeng Prey, Svay Prey, Toat Ma and Boeng 48. The camp was held in two stages. For the first batch of fifty eight youths it was held from 19th to 22nd September and for the eighty nine adolescents, it was held from the 23rd to 26th September.

Fr. Mario Ghezzi, the parish priest in the pastoral sector of Takmao, said that the camp was aimed at increasing relationships between young people according to their age groups as well as inculcating in them the value of living in a family and society. This is also intended to give the participants some relaxation during their vacation period.

One of the youth Rith Reach, 20, who lives in Ompov Prey Church, said that this outing helped him to know others, feel the sense of intimacy, solidarity, healthy relationships, and love for each other. Reach also said he felt a sense of joy visiting the elderly, poor families and distributing some essentials. He also joined in cleaning up the surroundings in the village around the Church.

Another youth Chea Sophear, 17, said that participating in the camp had made him understand clearly about good manners, morality and virtues for the sake of living in society with dignity. Sophear continued by saying that he felt very excited to see the youngsters serve one another, especially when helping the elderly and the poor families with love.

ព្រះសហគមន៍ព្រះយេស៊ូសង្គ្រោះមនុស្សលោក(អំពៅព្រៃ) បានរៀបចំបោះជំរំកុមារ និងយុវជនដែលមានចំនួន ៤៨នាក់ កាលពីថ្ងៃទី១៩ ដល់២៦ កញ្ញា ស្ថិតនៅក្នុងភូមិតាដាល ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល។

កុមារនិងយុវជនទាំងនោះ មកពីតាមភូមិមួយចំនួននៅក្នុងស្រុកកណ្តាលស្ទឹងដូចជា៖ អំពៅព្រៃ ទឹកនីមតាដាល ជើងព្រៃ ស្វាយព្រៃ តោតម៉ា បឹង៩៤។ កម្មវិធីបោះជំរំនេះ បានប្រព្រឹត្តទៅចំនួន២វគ្គ គឺសម្រាប់យុវជន ៥៨នាក់ កាលពីថ្ងៃទី១៩-២២ ខែកញ្ញា និងសម្រាប់កុមារនៅថ្ងៃទី២៣-២៦ ខែកញ្ញា ដែលមានកុមារចូលរួម ៨៩នាក់។

លោកម៉ារីយ៉ូ ហ្គេហ្សឺ បូជាបាទ្យទទួលខុសត្រូវនៅមណ្ឌលសកម្មភាពតាខ្មៅមានប្រសាសន៍ថា៖ ការបោះជំរំនេះ គឺដើម្បីបង្កើនទំនាក់ទំនងរវាងកុមារនិងកុមារ និងយុវជននិងយុវជន ព្រមទាំងលើកទឹកចិត្ត បណ្តុះគំនិតយុវជនពីរបៀបរស់នៅក្នុងគ្រួសារនិងក្នុងសង្គម។ ម្យ៉ាងវិញទៀតព្រះសហគមន៍ចង់បង្ហាត់បង្ហាញមុខវិជ្ជាផ្សេងៗ និងបង្កើនបរិយាកាសសប្បាយរីករាយនៅជាមួយគ្នា ក្នុងឱកាសវិស្សមកាលរបស់យុវជននិងកុមារ។

យុវជន រិទ្ធ រាជ មានអាយុ ២០ឆ្នាំ ដែលរស់នៅក្នុងព្រះសហគមន៍អំពៅព្រៃបានឲ្យដឹងថា៖ ការបោះជំរំនេះធ្វើឲ្យប្អូនស្គាល់គ្នា ទទួលភាពជិតស្និទ្ធ សាមគ្គីភាព ទំនាក់ទំនងល្អ ការផ្តល់គ្រីស្ទឡាញ់រវាងគ្នានិងគ្នា។

រាជ បានប្រាប់ទៀតថា គាត់មានអារម្មណ៍រីករាយបានចុះសួរសុខទុក្ខចាស់ជរា គ្រួសារក្រីក្រ និងចែកទានដល់ពួកគាត់ដូចជា គ្រឿងឧបកោសបរិកោស ព្រមទាំងជួយសម្អាតភូមិដែលនៅជុំវិញព្រះសហគមន៍អំពៅព្រៃ។

មណ្ឌលសកម្មភាពតាកែវទទួលលោកបូជាប្រាជ្ញាគ្រប់គ្រងថ្មី

New Priests in Charge of Takeo Pastoral Sector

ព្រះសហគមន៍កាតូលិកទូទាំងខេត្តតាកែវ បានប្រារព្ធពិធីស្វាគមន៍លោកបូជាប្រាជ្ញា អារ៉ាងហ្គោ សាប៉ាតាហ្វេរណាន់ដូ និងលោកបូជាប្រាជ្ញាវង្សម៉ាសែន ហាតាតៃ (លោកសាន់ដេ) ដើម្បីទទួលខុសត្រូវលើព្រះសហគមន៍ ក្នុងមណ្ឌលសកម្មភាពតាកែវជាផ្លូវការណ៍ ក្រោមអធិបតីភាពលោកអភិបាលអូលីវីយេដោយមានគ្រីស្ទបរិស័ទចូលរួមប្រមាណជាង២០០នាក់ នៅព្រះសហគមន៍សន្តិមារីញញឹមចំការទៀង កាលពីថ្ងៃទី០៤ ខែតុលា២០១៥នេះ ។

កម្មវិធីស្វាគមន៍នេះ គឺស្របពេលដែលព្រះសហគមន៍សន្តិមារីញញឹម បានរៀបចំពិធីបុណ្យរំលឹកសន្តិភេរហ្សា និងសន្តិព្រងស្ទ័រ ដែលជាឧបការីនៃសាលាមត្តេយ្យ និងសាលាវិទ្យាល័យនៅទីនោះផងដែរ ។

លោកអភិបាលអូលីវីយេ បានថ្លែងថា លោកសប្បាយចិត្ត ដែលលោកបូជាប្រាជ្ញាទាំងពីរនាក់ បានជួយរំលែកការងាររបស់លោក ដោយធ្វើជាគ្រូក្នុងលោកសកម្មភាពតាកែវរយៈពេល៦ឆ្នាំ ។ លោកអភិបាលក៏បានជូនបីចំណុចសម្រាប់លោកបូជាប្រាជ្ញាទាំងពីរ គឺទីមួយ ឲ្យលោកបូជាប្រាជ្ញាទាំងពីរ ដឹងនាំព្រះសហគមន៍ទៅជាព្រះសហគមន៍ដ៏វិសុទ្ធទីពីរ ឲ្យលោកបូជាប្រាជ្ញាទាំងពីរអប់រំជំនឿគ្រីស្ទបរិស័ទ ទីបី ជាអ្នកគ្រប់គ្រងព្រះសហគមន៍ របស់យើងឲ្យរីកចម្រើនតាមរបៀបព្រះជាម្ចាស់ ។

លោកបានបន្ថែមថា៖ លោកបូជាប្រាជ្ញាទាំងពីរ ធ្វើឲ្យព្រះសហគមន៍នីមួយៗទៅជាកន្លែង ដែលមានជីវិតត្រូវរកវិធីដើម្បីស្វែងប្រមូលគ្រីស្ទបរិស័ទ ដែលកំពុងរង់ចាំ ឲ្យពួកគេចូលមកព្រះសហគមន៍វិញ ជាពិសេសពេលមានបុណ្យជាតិម្តងៗ ។ សូមលោកទាំងពីរ ជួយណែនាំឲ្យព្រះសហគមន៍របស់យើង ទៅជាកន្លែងដែលសម្តែងធម៌មេត្តាករុណា និងព្រះហឫទ័យប្រណិសន្តោសរបស់ព្រះជាម្ចាស់ ។

លោកបូជាប្រាជ្ញា អារ៉ាងហ្គោ សាប៉ាតា ហ្វេរណាន់ដូ បាននិយាយថា៖ លោកបានទទួលកូនាទីពីព្រះជាម្ចាស់តាមរយៈលោកអភិបាល ដែលបានត្រាស់ហៅឲ្យលោកបានមកបម្រើព្រះសហគមន៍ នៅក្នុងមណ្ឌលសកម្មភាពតាកែវ ។

គួរបញ្ជាក់ផងដែរថា៖ លោក អារ៉ាងហ្គោ សាប៉ាតា ហ្វេរណាន់ដូ ជាបូជាប្រាជ្ញាទទួលខុសត្រូវព្រះសហគមន៍មណ្ឌលសកម្មភាពតាកែវ និងលោកវង្សម៉ាសែន ហាតាតៃ (លោកសាន់ដេ) ជាបូជាប្រាជ្ញាជំនួយការ ដើម្បីជួយគ្នាកសាងព្រះសហគមន៍ទូទាំងខេត្តតាកែវ ដែលរួមមានព្រះសហគមន៍សន្តិមារីញញឹមព្រះសហគមន៍ព្រះត្រៃឯកគីរីវង្សព្រះសហគមន៍សន្តិភេរហ្សាព្រែកប្បាស និងព្រះសហគមន៍សន្តិបូល ។

សុធីរិទ្ធ

The parishioners in Takeo province celebrated a ceremony welcoming Fr. Fernando Arango Zapata and Fr. Hattachai Wongmasaen (nicknamed "Fr. Sunday") last 4th October 2015. The two missionary priests will formally take charge of the pastoral sector of Takeo. The ceremony was officiated by Bishop Olivier Schmitthaeusler of the Apostolic Vicariate of Phnom Penh, at Our Lady of the Smile Parish in Chamkar Teang. More than 200 attended the function which coincided with the parish's commemoration of the feasts of Saint Therese of the Child Jesus and St. Francis of Assisi, the patron saints of the pre-schools and high school there.

Bishop Olivier expressed his joy and gratitude for the two priests who would be sharing the faithful's pastoral concerns and works for the next six years. "First, the duty of our two priests is to guide the Church toward a holy Church. Second, they will provide religious instruction. Third, as leaders, they will lead our Church to make progress in the moral-spiritual sphere."

He continued: "The two priests will try their best to make each parish a place of life. They will find ways to bring back to the fold the faithful who have been misled, disoriented or discouraged." Bishop Olivier also asked the two priests to "help guide the Church towards compassion and a place where the grace of God abounds."

Fr. Fernando said that he was given a role by God through the Bishop, who called him to serve the faithful in the pastoral sector of Takeo. He will try his best to serve the Church especially with regards to the above three points highlighted by Bishop Olivier.

Fr. Fernando will serve as the parish priest of the pastoral sector of Takeo and Fr. "Sunday" will be the assistant priest. The Church in Takeo includes the Our Lady of the Smile Parish, the Holy Trinity Church in Kirivong, St. Therese Church in Prekabas and St. Paul's Church.



លោកបូជាប្រាជ្ញាទាំងពីរទទួលសេចក្តីលោកអភិបាលអូលីវីយេ ដើម្បីបម្រើព្រះសហគមន៍មណ្ឌលសកម្មភាពតាកែវ - សុធីរិទ្ធ

វិទ្យាល័យសន្ត ប្រុងស្ទ័រ ទទួលបានលទ្ធផលគួរជាទីមោទនៈ នៅក្នុងការប្រឡងសញ្ញាប័ត្រទុតិយភូមិ



បេក្ខជននិទ្ទេស A ទាំងបួនក្នុងស្រុកតាកែវ

ដែលបានទទួលទោចក្រយានយន្តពីឯកឧត្តមបណ្ឌិត ចាន់ សារុន នៅវិទ្យាស្ថានសន្តប្រុងស្ទ័រ - សុរិន្ទ

ជាប់និទ្ទេស A នោះគឺជាយុវជនប៊ិច ពិសិដ្ឋរតនៈ និង យុវនារី កញ្ញាអ៊ិន ចរិយា ។ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ នេះ យុវជនទាំងពីររូប បានជួបសំណេះសំណាលជាមួយនឹង នាយកដ្ឋាននៃរាជរដ្ឋាភិបាលកម្ពុជារួមជាយុវសិស្ស១០៨ រូបផ្សេងទៀត ។ រីឯថ្ងៃទី២០ ខែកញ្ញាដែល ឯកឧត្តម បណ្ឌិត ចាន់ សារុន បានប្រគល់ម៉ូតូចំនួន៤ គ្រឿង សម្រាប់យុវសិស្សនិទ្ទេស A នៅក្នុងស្រុកតាកែវខេត្តតាកែវ ផងដែរ ។ ដោយអរិយបុត្រ

St. Francis of Assisi High School scores excellent results in Exams

St. Francis of Assisi High School, the Catholic Church-run school of general knowledge in Cambodia, obtained brilliant results in the grade 12 national high school exit examination last 24-25th August 2015.

According to the results released on 13rd September 2015 by the Ministry of Education, Youth and Sport of the Kingdom of Cambodia, of the 34 students of the high school who sat for the examinations, 30 managed to pass.

Mrs. Lay Makara, the vice principal of the Catholic school of general knowledge said: "This is the first time that the two students of St. Francis of Assisi High School managed A grade and others achieved the results better than the previous year. This showed the high level of education and strenuous efforts by our students to work hard."

St. Francis of Assisi High School is located in Takeo province's Tramkak district. The high school has contributed to developing human resources, helping poor families, orphans and those who are helpless and in need in Cambodia. It is Rev. Olivier Schmitthaeusler, the bishop of the Apostolic Vicariate of Phnom Penh, who took the initiative in establishing this high school.

The vice principal said that two of the students, who managed to obtain A grade, are youth Bich Piseth Ratanak and Miss In Charya. On 15th September 2015, the two youths and 108 other students met with Prime Minister Hun Sen of Cambodia. Also on 20th September 2015, His Excellency Doctor CHAN Sarun, the senior minister of the Kingdom, awarded the A-grade students in the district with four motorcycles.

Bich Piseth Ratanak, 18, said that he was very

វិទ្យាល័យសន្តប្រុងស្ទ័រ ជាសាលាចំណេះដឹងទូទៅមួយ នៅកម្ពុជា ដែលកំពុងតែដំណើរការអប់រំ ដោយព្រះសហគមន៍ កាតូលិក បានទទួលលទ្ធផលដ៏គ្រប់គ្រង នៅក្នុងការ ប្រឡងសញ្ញាប័ត្រទុតិយភូមិ កាលពីថ្ងៃទី២៤ និង២៥ ខែសីហា ឆ្នាំ២០១៥ កន្លងទៅនេះ ។

លទ្ធផលកាលពីថ្ងៃទី១៣ ខែកញ្ញា ក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹងថា ក្នុងចំណោមសិស្សរូបចំនួន ៣៤ នាក់របស់សាលានេះ ដែលបានចូលរួមសម័យប្រឡង គឺបានជាប់ជាស្ថាពរចំនួន ៣០ ។

អ្នកស្រី ឡែ មករា ជា នាយិកាវិទ្យាល័យ និង ចំណេះដឹងទូទៅនៃសាលាសន្តប្រុងស្ទ័រ បានមានប្រសាសន៍ ថា "នេះគឺជាលើកទីមួយ និងក៏ជាមោទនភាពដែរ ដែល វិទ្យាល័យសន្តប្រុងស្ទ័រ មានសិស្សថ្នាក់ទី១២ ទទួលបាន និទ្ទេស A ចំនួន២នាក់ និងនិទ្ទេសល្អផ្សេងៗទៀត មាន ចំនួនច្រើនជាងឆ្នាំមុន" ។

នាយិកាវិទ្យាល័យនេះបានបន្តថា ទាំងនេះបានបង្ហាញឲ្យ ឃើញនូវគុណភាពនៃការអប់រំ ក៏ដូចជាការខិតខំប្រឹងប្រែង សិក្សា របស់សិស្សនៃវិទ្យាល័យយើង ។

សាលាសន្ត ប្រុងស្ទ័រ ស្ថិតនៅក្នុងស្រុកតាកែវខេត្ត តាកែវបានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ដល់គ្រួសារក្រីក្រ ក្មេងកំព្រា និងអ្នកដែលគ្មានទីពឹង ក៏ដូច ជាកូនខ្មែរទៅជាច្រើននាក់ នៅក្រោមគំនិតផ្តួចផ្តើមដោយ លោកអូលីវីយេ ផ្លិតអ៊ីស្ត្រី នៃព្រះសហគមន៍កាតូលិកភូមិ ភាគភ្នំពេញផ្ទាល់ ។

លោកស្រីបានឲ្យដឹងថា យុវសិស្ស ទាំងពីរនាក់ដែល

សិស្សានុសិស្សទទួលសម្ភារសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី

សិស្សានុសិស្សចំនួន១០២នាក់ ដែលកំពុងសិក្សានៅអនុវិទ្យាល័យនិងវិទ្យាល័យ បានទទួលសម្ភារសិក្សាពីក្រុមបងស្រីសាលាស៊ានដុនបូស្កូ កាលពីថ្ងៃទី១៦ កញ្ញា សម្រាប់ឆ្នាំសិក្សាថ្មីខាងមុខនេះ ។

បងស្រីលីហ្សាប៊ុន ជាអនុប្រធានក្រុមបងស្រីប្រចាំប្រទេសកម្ពុជាឡានិងកូម៉ា បានមានប្រសាសន៍ថា ពួកគាត់បានទទួលជំនួយពីប្រទេសផ្សេងៗក្នុងពិភពលោក ដើម្បីជួយដល់កុមារ ដែលគ្រួសារមានជីវភាពក្រីក្របំផុតក្នុងប្រទេស ។

Students receive Study Instruments for New Academic Year

One hundred and two students who are studying in the primary school and high school were given study instruments on 16th September 2015 by the Salensian Sisters of Don Bosco for the upcoming new academic year.

Sister John Leeze Kakkatt, deputy superior of the congregation for Cambodia and Laos said that the congregation had received the aid from other countries in order to help poverty-stricken children in the country.

The students, whom the nuns have helped in Cambodia, came from the provinces of Kampong Speu and Kandal as well as Phnom Penh – Anlung Kanghan, Chress village and Toek Thla. The nun said: "We can help some of the students for university education also, in the hope that in future they will get a good life so as to support their families and work to develop society."

Twelfth-grader Choub Vanna expressed his thanks to the nuns for providing him the academic tools and some funds. The youths, who intend to become doctors in the future, have promised to try and work hard. When they get a good job later they in turn will help the nuns and the villagers just as they helped.



សិស្សានុសិស្សទទួលសម្ភារសិក្សាពីអ្នកគ្រូនៅជុនបូស្កូភូមិច្រេស - មួន អេង

សិស្សានុសិស្សដែលបងស្រីជួយនៅក្នុងប្រទេសកម្ពុជាមាននៅខេត្តកំពង់ស្ពឺ ខេត្តកណ្តាល នៅរាជធានីភ្នំពេញ គឺមានអន្លង់ក្លាន ភូមិច្រេស និងទឹកថ្លា ។

បងស្រីមានប្រសាសន៍បន្តទៀតថា៖ សិស្សខ្លះ យើងអាចជួយដល់មហាវិទ្យាល័យផងដែរ ដោយសង្ឃឹមថាថ្ងៃក្រោយ ពួកគេនឹងទទួលបានអនាគតល្អសម្រាប់ជួយដល់គ្រួសារក៏ដូចជាសង្គមជាតិផងដែរ ។

យុវជនជួប សុវណ្ណ ជាសិស្សរៀនថ្នាក់ទី១២ និយាយថា៖ ពួកគាត់អរគុណបងស្រីខ្លាំងណាស់ ដែលបានផ្តល់សម្ភារសិក្សា និងថវិកាមួយចំនួននេះដល់ពួកគាត់។ សុវណ្ណបន្តថា៖ ប្រសិនបើគ្មានបងស្រីជួយទេ ពួកគាត់មិនបានរៀនរហូតថ្ងៃនេះទេ។ យុវជនដែលមានគោលបំណងក្លាយជាគ្រូពេទ្យនាពេលអនាគតបានសន្យាថា នឹងខិតខំសិក្សាឲ្យបានពូកែ និងពេលក្រោយពួកគេមានការងារធ្វើគេនឹងត្រឡប់មកជួយបងស្រី និងអ្នកភូមិនេះវិញដូចបងស្រីបានជួយពួកគេ ។

ជាលីស



រូបថតអនុស្សាវរីយ៍ក្រោយពេលទទួលសម្ភារសិក្សា - មួន អេង

ព្រះសហគមន៍ជំរុញឱ្យគ្រីស្ទបរិស័ទធ្វើកិច្ចសង្គមៈ

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានរៀបចំវេទិកាស្តីអំពីមេត្តាករុណា និងប្រកាសបើកឆ្នាំមហាករុណាទិគុណសម្តែងព្រះហឫទ័យប្រណីសន្តោស ដោយមានអ្នកចូលរួមពីគណៈកម្មការសង្គមៈ តំណាងក្រុមយុវជន តំណាងក្រុមកាយបូទី និងតំណាងអង្គការនានានៃសម្ព័ន្ធកាតូលិក ដើម្បីមេត្តាករុណានិងការអភិវឌ្ឍន៍ (CACD) សរុបប្រមាណជិត៣០០នាក់ ដើម្បីលើកទឹកចិត្តរិះគិតបន្ថែម និងជំរុញឱ្យមានសកម្មភាព មេត្តាករុណាបន្ថែមទៀតនៅក្នុងសង្គមកម្ពុជា ។

កម្មវិធីនេះ ធ្វើឡើងនៅមណ្ឌលសកម្មភាពភ្នំពេញថ្មីសង្កាត់ ភ្នំពេញថ្មីក្រោមការដឹកនាំរបស់លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ នាថ្ងៃទី២៣ ដល់២៥ កញ្ញា២០១៥នេះ ។

លោកអភិបាលអូលីវីយេ ជឺតអ៊ីស្ទ័រ បានរំលឹកសិក្ខាកាមទាំងអស់អំពីបេសកកម្មរបស់យើង ជាគ្រីស្ទបរិស័ទឱ្យចូលរួមក្នុងបេសកកម្មជាសង្គមៈដោយបញ្ជាក់ថា៖ តួនាទីនៃមេត្តាករុណា មិនមែនត្រឹមតែក្រុមសង្គមៈប៉ុណ្ណោះទេ តែជាតួនាទីរបស់យើងទាំងអស់គ្នាជាគ្រីស្ទបរិស័ទ ។

លោកអភិបាលបានបន្តអប់រំ ឱ្យគ្រីស្ទបរិស័ទចេះយកគំរូតាមក្រុមគ្រីស្ទទូតដោយស្តាប់ព្រះបន្ទូលបង្រៀនឬអានព្រះគម្ពីរអធិដ្ឋាននិងចែករំលែកទ្រព្យសម្បត្តិ ដែលខ្លួនមានដល់អ្នកតូចតាចដើម្បីឱ្យពួកគេបានរស់នៅសមរម្យ ។

លោកបន្ថែមថា៖ សម្មភាពទាំងនេះជំរុញឱ្យយើងមានក្រុមសំខាន់ទាំងបីគឺ ក្រុមអប់រំជំនឿ ក្រុមពិធីបុណ្យ និងក្រុមសង្គមៈ។ ជាមួយគ្នានេះដែរ ក៏មានបទបង្ហាញរបស់សម្ព័ន្ធកាតូលិកដើម្បីមេត្តាករុណា និងការអភិវឌ្ឍន៍អំពីសកម្មភាពនានា ដែលមានដូចជា ការអប់រំ កម្មវិធីសុខភាព កម្មវិធីអភិវឌ្ឍន៍សហគមន៍ កម្មវិធីជនពិការ កម្មវិធីកម្មករ និងជនសំណាកស្រុក និងកម្មវិធីគ្រោះមហន្តរាយធម្មជាតិ ។

លោកគឺម រតនា នាយកប្រតិបត្តិនៃអង្គការការីតាសកម្ពុជា បានមានប្រសាសន៍ថា៖ ឆ្នាំមេត្តាករុណាជាឆ្នាំមួយយ៉ាងពិសេស ដែលជំរុញឱ្យអង្គការការីតាសកាន់តែយកចិត្តទុកដាក់បន្ថែម អំពីទស្សនវិស័យរបស់ខ្លួន ជាពិសេសការសម្តែងមេត្តាករុណា ដល់អស់អ្នកដែលខ្វះខាត ដល់អស់អ្នកដែលត្រូវគេបោះបង់ចោល ដល់អស់អ្នកដែលសង្គមមិនសូវយកចិត្តទុកដាក់ ។ ដូច្នេះយើងឃើញសកម្មភាព

របស់អង្គការមានសឹងគ្រប់វិស័យ ស្របតាមការណែនាំរបស់ព្រះសហគមន៍កាតូលិក ។

នៅក្នុងកម្មវិធីនោះដែរ ក៏មានការបញ្ចាំងពីរឿងអ្នកម្តាយតេអេសា ដើម្បីបង្ហាញឱ្យអ្នកចូលរួមទាំងអស់ យល់អំពីសកម្មភាព នៃមេត្តាករុណាដោយគួបផ្សំជាមួយជំនឿលើព្រះយេស៊ូ ។

ក្នុងកម្មវិធីនោះដែរ លោកអភិបាលបានរំលឹកដល់គ្រីស្ទបរិស័ទទាំងអស់ឱ្យយល់ថា តួនាទីចម្បងរបស់យើងគឺប្រកាសដំណឹងល្អអំពីព្រះយេស៊ូ ដែលយាងមកដើម្បីឱ្យមនុស្សលោករកឃើញជីវិតថ្មី ហើយគ្រប់សក្ខីភាព និងសកម្មភាពដែលយើងធ្វើរាល់ថ្ងៃ គឺបង្ហាញ និងប្រកាសដំណឹង ល្អអំពីព្រះយេស៊ូ។ លោកអូលីវីយេ ទទួលបានគ្រីស្ទបរិស័ទទាំងនោះ បន្តថែរក្សាភាគភាពរវាងគ្នា និងគ្នារក្សា ការសន្ទនារក្សាជំនឿ ក្នុងការរស់នៅយ៉ាងពិតប្រាកដ និងយកចិត្តទុកដាក់ ព្រមទាំងតស៊ូដើម្បីប្រកាសដំណឹងល្អ ដោយសម្តែងមេត្តាករុណា ជាពិសេសចំពោះអ្នកដែលសង្គមមិនរើរល់ ។

ក្នុងកម្មវិធីនោះដែរ លោកអភិបាល បានរំលឹកដល់គ្រីស្ទបរិស័ទទាំងអស់ឱ្យយល់ថា៖ តួនាទីចម្បងរបស់យើងគឺប្រកាសដំណឹងល្អអំពីព្រះយេស៊ូ ដែលយាងមកដើម្បីឱ្យមនុស្សលោករកឃើញជីវិតថ្មី ហើយគ្រប់សក្ខីភាព និងសកម្មភាព ដែលយើងធ្វើរាល់ថ្ងៃ គឺបង្ហាញនិងប្រកាសដំណឹងល្អអំពីព្រះយេស៊ូ ។ លោកអូលីវីយេទទួលបានគ្រីស្ទ



លោកអភិបាលចែកសៀវភៅព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ជូនតំណាងព្រះសហគមន៍ និងស្ថាប័នកាតូលិកភូមិភាគភ្នំពេញ - សុរិន្ទ

Church Urges Catholics to Do Works of Charity

បរិស័ទទាំងនោះបន្តថែរក្សាភាគភាពរវាងគ្នា និងគ្នារក្សា ការសន្ទនារក្សាជំនឿក្នុងការរស់នៅយ៉ាងពិតប្រាកដ និង យកចិត្តទុកដាក់ ព្រមទាំងតស៊ូដើម្បីប្រកាសដំណឹងល្អ ដោយសម្តែងមេត្តាករុណា ជាពិសេសចំពោះអ្នកដែល សង្គមមិនរើរវល់។

នៅថ្ងៃចុងក្រោយនៃទិវានេះ គណៈកម្មការនីមួយៗ ត្រូវបានពិភាក្សាគ្នាតាមមណ្ឌលសកម្មភាព រៀងៗខ្លួនដើម្បី បង្កើតទិសដៅថ្មីឲ្យស្របតាមលក្ខន្តិក នៃគណៈកម្មការ សង្គមៈសម្រាប់ឆ្នាំ២០១៥-២០១៦នេះ។

លក្ខន្តិកទាំងនោះរួមមាន៖ បេសកកម្មក្រុមសមាជិក ភាពក្រុមកិច្ចការប្រជុំក្រុម ការចូលរួមក្នុងការអប់រំបណ្តុះ បណ្តាល និងការប្រើប្រាស់ថវិកាដែលបានមកពីសប្បុរស ជននិងពីព្រះសហគមន៍។ ជាលិស

The Apostolic Vicariate of Phnom Penh held a forum on charity and made an announcement of the jubilee year. The forum was attended by the Committee for Charity, representatives of the Catholic youths, of the young scouts and of the Catholic community of the Catholic Alliance for Development and Charity (CACD) estimated about 300 in order to foster a further reflection and to get the carrying out of charitable activities in Cambodian society.

The forum was held from 23rd to 25th September 2015 at the pastoral sector of

Phnom Penh Thmei in Phnom Penh district with Rt. Rev. Olivier Schmitthaeusleur, the bishop of the Apostolic Vicariate of Phnom Penh the convener.

Bishop Olivier reminded all participants about our mission as the faithful to take part in missions of the Committee of Charity by emphasizing the role of the charity not only in the charity group but also the role of us all as the faithful.

His Excellency continued instructing them to follow the exemplary model of the Apostles by listening to the Word of God, teaching, reading the Bible, prayer and the sharing of property they possess to the least of society in order for them to live a proper life. He further said: "Those activities encourage us to set up three major groups – Catechism, Liturgy and Charity."

The forum also featured the presentations made by the Catholic Alliance for Development and Charity about activities such as catechism, health education programs, community development programs, and people with disabilities-helping programs, worker-migrant education programs and natural disaster management programs.

Mr. Ratana Kim, the executive director of Caritas in Cambodia said: "The year of charity is an extraordinary year that encourages Caritas to focus more attention to its vision, especially the expression of kindness for those in need, those who were abandoned and those who were rejected by society. So we see the activities of Caritas have almost sectors in accordance with the teaching of the Catholic Church."

On the last day of the forum, each member of the pastoral committee met to discuss about the activities of the pastoral sector respectively in order to set a new goal to be in line with the statutes set by the pastoral committee for 2015-16. The statutes included the missions of groups, membership of groups, the meeting of groups, participation in training, and the use of the budget donated by generous people and the Church.



លោកអភិបាលប្រសិទ្ធិពរលើលក្ខន្តិកៈរបស់ក្រុមសង្គមៈ សម្រាប់ភូមិភាពភ្នំពេញ - សុរិយា

មេកាយប្រវត្តិស្រឡាញ់របស់លោកស្រីមេឡេបអប់រំ កុមារ

ការិយាល័យយុវជន ជំទង់ និងកុមារ បានរៀបចំសិក្ខាសាលាសម្រាប់មេកាយប្រវត្តិកុមារភាគភ្នំពេញ ចំនួន១៨០នាក់ ដែលជាសិក្ខាសាលាលើកទីមួយ សម្រាប់ឆ្នាំ២០១៥ និង ២០១៦នេះ ក្រោមប្រធានបទកុមារនិងការរស់នៅនាថ្ងៃ ទី២៦ និង២៧ កញ្ញា ២០១៥ ដើម្បីឲ្យមេកាយប្រវត្តិទាំង នោះបានទទួលវគ្គបណ្តុះបណ្តាល ដោយយល់ច្បាស់ពីវិធី សាស្ត្រក្នុងការបង្រៀនកូនៗកាយប្រវត្តិនៅ តាមតំបន់របស់ ខ្លួន ។

លោកស្រីសាវៀនជាអ្នកទទួលខុសត្រូវការិយាល័យ កុមារបានឲ្យដឹងថា៖ សិក្ខាសាលាលើកនេះ បានរៀបចំ ដោយមានការផ្លាស់ប្តូរសៀវភៅ សម្រាប់បង្រៀនពេញ មួយឆ្នាំ និងអំពីរបៀបនៃការបង្រៀនកុមារតាមតំបន់ឲ្យ មានអំណរសប្បាយយល់ដឹងបន្ថែមអំពីសុខភាពអនាម័យ សុវត្ថិភាព និងសីលធម៌ក្នុងការរស់នៅ ដោយមិនឲ្យអាណា ព្យាបាលព្រួយចិត្ត ។

ក្នុងធម្មទេសនាអភិបូជា នៃថ្ងៃសិក្ខាសាលានេះលោក អភិបាលអូលីវ័របានមានប្រសាសន៍ថា សម្រាប់ឆ្នាំមេត្តា ករុណារបស់ព្រះសហគមន៍កុមារភាគភ្នំពេញនេះ គឺឲ្យយើង យកចិត្តទុកដាក់អប់រំក្រុមកាយប្រវត្តិ ដើម្បីឲ្យព្រះសហគមន៍ របស់យើងទៅជាវត្តមានរបស់ព្រះជាម្ចាស់ ។

លោកអភិបាលបន្តថា យើងជាមេក្រុមកាយប្រវត្តិ យើង សម្តែងធម៌មេត្តាករុណាទៅ ដល់កន្លែងនីមួយៗ តាមរយៈ កូនក្មេងដែលយើងទទួលបាននាំ ។ យើងណែនាំឲ្យគេមាន ជីវិតក្នុងក្រុម ដោយចេះជួយគ្នា លើកលែងទោសឲ្យគ្នា បង្កើតទំនាក់ទំនងល្អជាមួយគ្នា ចេះរស់នៅជាមួយគ្នា ។ ឲ្យ មានជីវិតក្នុងសង្គម គឺពួកគេចេះជួយអ្នកដទៃ ជួយអ្នក ក្រីក្រ ។

យុវជនខ្លួន បូរាមកពីមណ្ឌលសកម្មភាពតាកែវ បាន និយាយថា សិក្ខាសាលានេះបានផ្សល់កម្លាំងចិត្តដល់ពួក

ខ្ញុំតាមរយៈការរៀបចំមេរៀន និងសម្ភារផ្សេងៗសម្រាប់ ក្រុមកាយប្រវត្តិ ។ លោកបន្តថា នៅពេលដែលត្រូវទៅ វិញលោកត្រូវយកចិត្តទុកដាក់ចំពោះក្រុមកាយប្រវត្តិឲ្យបាន ខ្ពស់ ដើម្បីយល់ពីចំណង់ចំណូលចិត្តកូនកាយប្រវត្តិដោយ មានសកម្មភាពជាមួយគ្នាជារៀងរាល់សប្តាហ៍ និងអនុវត្តន៍ អ្វីដែលយើងបានទទួលរយៈពេល២ថ្ងៃនេះ ។ ជាលិស

Young Scouts Learn to Understand More about children

The Pastoral Office for Youth and Children held a seminar on the theme “Children and Living” for the 180 young scouts of the Phnom Penh diocese for the first time for the year 2105-16. The seminar was held from 26 to 27th September 2015 so that the leaders of the young scouts will be trained very well in methods of teaching children in their respective regions.

Mr. Saroeun Sorn, a person in charge of the office said that the seminar was organized to change the books in which were taught a full year and the way of teaching the children in the region to make them happy and understand more about their personal hygiene, good manners of living in order not to make their parents/guardians worried.

In his homily, Bishop Olivier said: “For the year of charity, the Apostolic Vicariate of Phnom Penh has allowed us to pay attention in educating the young scouts so that our Church becomes the presence of God. We are the leaders of the young scouts so we express compassion to each place through the children we are educating. We instruct them to live a life in groups helping one another, forgiving one another, creating good relationships with each other, living together, namely they help other people and the poor.”

Youth Nguon Bora from the pastoral sector of Takeo said that the seminar has provided him the strength through the preparation of lessons, and instruments for the young scouts. He further said: “When he returns home, he has to take good care of the young scouts so as to understand about the tastes and likes of the young scouts by initiating activities every week and put into practice what we have received during the two days.”



លោកអភិបាលប្រសិទ្ធពរដល់ប្រធានក្រុមកាយប្រវត្តិ - សុពិទ្ធ

ពលកររួមគ្នារិះគិតពីជីវិតភាវូបនីយកម្មនៃប្រទេស

កម្មករកម្មការីនីមកពីបណ្តាខេត្តនានាជុំវិញក្រុងភ្នំពេញនិងខេត្តតាកែវ រួមជាមួយក្រុមស្ម័គ្រចិត្ត សរុបប្រមាណជាង២០០នាក់ បានប្រារព្ធកម្មវិធីពលកររួមគ្នាដើម្បីជីវិតកាន់តែប្រសើរ ដែលដឹកនាំដោយគណៈកម្មការពលករនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងចូលរួមសហការដោយអង្គការស៊ីប៉ាក្រោមអធិបតីភាពលោកអភិបាលអូលីវ័រយេ ដ្រីតអ៊ីស្តរីនាថ្ងៃទី២៧កញ្ញា ក្នុងមណ្ឌលសម្មាគមភ្នំពេញថ្មី។

លោក យ៉ាន ដីហុង ជាអ្នកទទួលខុសត្រូវនៃគណៈកម្មការពលករបានឲ្យដឹងថា៖ គណៈកម្មការពលករបានបង្កើតកម្មវិធីនេះឡើងជាលើកទី៤ គឺដើម្បីឲ្យកម្មករ-ការិនីទាំងអស់បានស្គាល់គ្នាទៅវិញទៅមក និងអាចស្វែងយល់ពីជីវិត សុខភាព និងអនាម័យ ហើយអាចមានឱកាសបានលែងកំសាន្តជាមួយគ្នា។

លោកយ៉ានបន្ថែមថា៖ យើងធ្វើកម្មវិធីនេះដោយផ្អែកទៅលើជីវិតរស់នៅជាក់ស្តែង ដោយពួកគាត់ទទួលបានប្រាក់ខែតិច និងរស់នៅក្នុងបន្ទប់ជួលតូច ថែមម៉ោងច្រើននិងមិនសូវមានទំនាក់ទំនងជាមួយអ្នកជុំវិញ។ ជាពិសេសបើយើងមើលព័ត៌មាន យើងឃើញកម្មករកំពុងតែទាមទារឲ្យមានប្រាក់ខែអប្បបរមាសម្រាប់រស់យកកាត់ដេរ។ លោកបានបន្តថា លើសពីរឿងប្រាក់ខែ គណៈកម្មការពលករយើងចង់ឲ្យពួកគាត់គិតថា ដើម្បីឲ្យមានជីវិតកាន់តែប្រសើរគឺយើងមានសេចក្តីថ្លៃថ្នូរដែលមកពីព្រះជាម្ចាស់ និងកន្លែងរស់នៅត្រូវមានអនាម័យ និងធ្វើការក្នុងកន្លែងដែលគោរពសិទ្ធិការងារ។

គណៈកម្មការពលករនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកទឹកចិត្ត និងជំរុញការអប់រំដល់ពលករទាំងអស់ឲ្យយល់ដឹងពីរបៀបនៃការរស់នៅ សេចក្តីថ្លៃថ្នូរនៃជីវិតនិងការងារ សុខភាព និងការទំនាក់ទំនងជាមួយសង្គម។

លោកអូលីវ័រយេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានលើកទឹកចិត្ត ដល់កម្មករកម្មការីនីទាំងអស់ថា ការងាររបស់យើងជាមោទនភាពទោះបីយើងជាកម្មករ តែការងាររបស់យើងមានតម្លៃណាស់។

លោកបន្ថែមថា ដើម្បីឲ្យជីវិតរបស់យើងកាន់តែប្រសើរយើងត្រូវយល់ថា ជីវិតរបស់យើងមានតម្លៃនិងមានប្រយោជន៍ដើម្បីជួយឲ្យប្រទេសយើងរីកចម្រើន និងមានសេចក្តីសុខសាន្ត។

ក្នុងកម្មវិធីនេះក៏មានការចែករំលែកបទពិសោធន៍របស់តំណាងយុវកម្មករ ដែលបានទៅចូលរួមសន្និបាតចលនាយុវកម្មករអាស៊ីនៅប្រទេសឥណ្ឌា ទទួលការអប់រំអំពីសុខភាពនិងអនាម័យរួមទាំងចាប់ផ្តើមផ្សព្វផ្សាយសំណាងផងដែរ។



ការប្រគល់រង្វាន់ជូនដល់កម្មករនីមួយៗ - សុភិទ្ធ

កម្មវិធីជំនួបពលករនេះធ្វើឡើងក្នុង១ឆ្នាំម្តង ដែលរៀបចំដោយគណៈកម្មការពលករ នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ហើយនេះជាលើកទី៤ហើយដែលកម្មវិធីត្រូវបានបង្កើតឡើង។ ជាលិស

Workers Reflect together on Life and Health

Factory workers around Phnom Penh and Takeo province joined program “Together for Better Life” which host by Labor Committee of Phnom Penh Vicariate in cooperation with the SIPA organization on 27th September at Phnom Penh Thmei.

Mr. Yann Defond, the person in charge of the Pastoral Committee on Labor said that the committee has initiated the program four times so that all workers could get to know one another and learn to understand about life, health and personal hygiene.

Mr. Yann said: “Recently, they (workers) are low-paid and live in small rooms, work extra hours and they did not have much relationships with people around them”. He continued that nowadays, the workers demanding a proper minimum wage. We want them to realize that the salary is important but to make life better, we need dignity coming from God and a place to live, a hygienic life and labor rights.”

The Pastoral Committee on Labor of the Apostolic Vicariate of Phnom Penh was set up with the purpose of encouraging and fostering the education of all workers to understand and know about the way of life, the dignity of life and work, health, social communications.

៥០ឆ្នាំព្រះសហគមន៍គ្រូបបន្តបេសកកម្មថែមទៀត



លោកអភិបាលបាបទិកព្រះពរឃើងបស់លោកសន្តមីកាអែល - សុធីទូ

ព្រះសហគមន៍មណ្ឌលសកម្មភាពព្រះសីហនុបានរៀបចំកម្មវិធីខួប៥០ឆ្នាំ នៃព្រះវិហារសន្តមីកាអែលធ្វើឡើងកាលពីថ្ងៃទី២ តុលា នៅខេត្តព្រះសីហនុ ។

លោកអ៊ិន សុន ជាបូជាបារមីទទួលខុសត្រូវព្រះសហគមន៍មណ្ឌលសកម្មភាពព្រះសីហនុ បានថ្លែងថា ៥០ឆ្នាំ គឺជាឆ្នាំធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ បានសម្តែងចំពោះមនុស្សលោកតាមរយៈព្រះយេស៊ូគ្រីស្ទនៃយើង ។

លោកបូជាបារមីបានរៀនកុណា ដល់ព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុដដែលបានប្រទានដី និងក្រោយមកមានលោក អភិបាលលោកបូជាបារមី បងស្រីនិងក្រុមផ្សេងៗ ដែលបានជួយព្រះវិហារនេះរហូតមកដល់សព្វថ្ងៃ ។

លោកបន្តថា ការបម្រើរបស់លោកនៅទីនេះ គឺដើម្បីឲ្យមានជីវិត ដែលមកពីព្រះជាម្ចាស់ ក្នុងនោះរួមមានការយកចិត្តទុកដាក់ចំពោះអ្នកក្រីក្រ អ្នកជម្ងឺ និងអ្នកជាប់ឃុំឃាំងជាដើម ។

កម្មវិធីខួប៥០ឆ្នាំនេះបានប្រារព្ធឡើងក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ កាតូលិកភូមិភាគភ្នំពេញ រួមជាមួយ តំណាងព្រះពុទ្ធសាសនា និងប្រូតេស្តង់លោកប្រធាន មន្ទីរធម្មការនិងសាសនាខេត្តព្រះសីហនុ អាជ្ញាធរដែនដីព្រមទាំងមានអ្នកចូលរួមប្រមាណជាង៤០០នាក់ ។

ព្រះសហគមន៍ព្រះវិហារសន្តមីកាអែល បានចាប់ផ្តើមសាងសង់ព្រះវិហាររបស់ខ្លួនក្នុងឆ្នាំ១៩៦៥។ ព្រះវិហារនេះមានសណ្ឋានដូចជាសំពៅ ហើយជាព្រះវិហារដែលនៅសល់ក្រោយពេលសង្គ្រាម ។

លោកអភិបាលអូលីវីយេ ជឺតអ៊ីស្ត្រី បានមានប្រសាសន៍ថា ៖ គ្រីស្តបរិស័ទត្រូវចេះដាក់ខ្លួនសម្តែងធម៌មេត្តាករុណាដល់អ្នកតូចតាច និងអស់សង្ឃឹមជារៀងរាល់ថ្ងៃ និងបន្តសន្ទនាជាមួយសាសនាដទៃ ។

ជាមួយកម្មវិធីនោះដែរ លោកអភិបាលនិងភ្ញៀវភិក្ខិយសទាំងអស់បានកាត់ខ្សែ ប្តូរសំណាកសន្តមីកាអែល ដែលបានដាក់ នៅក្បែរជណ្តើរចូលព្រះវិហារ ។ សន្តមីកាអែលគឺជាឧបការីរបស់ព្រះវិហារនេះ ហើយជាទេវទូតមួយ ដែលព្រះសហគមន៍ជឿថាជាអ្នកកំចាត់មារសាតាំង ។ ជាលិស

Church moves further in its Mission after Fiftieth Years

The pastoral sector of Sihanoukville, on 2nd October 2015 marked the 50th anniversary of St. Michael's church with thanksgiving service and remembered the brothers and sisters who participated in building the Catholic Church from the very beginning until today.

Fr. Son Un, the parish priest of the pastoral sector of Sihanoukville said: "The 50th anniversary is the Jubilee Year of God. It means that God revealed His mercy for human beings with His grace through our Lord Jesus Christ."

The anniversary was officiated by Rev. Olivier Schmitthausler, the bishop of the Apostolic Vicariate of Phnom Penh. Also present were Buddhist and Protestant representatives, the director of the department of cults and religion in Preah Sihnouk province, local authorities and the community estimated at over 400.

St. Michael's church was built in 1965. The church looks like a giant ship with a sailor and withstood the civil war in the 1970s.

Bishop Olivier said: "This church had gone through difficult times and its shape like a giant ship has been guiding us to make the journey toward heaven. It also reminds us of those who had struggled to devote themselves to making the life of the Church bountiful."

Bishop Olivier further said that for this 50th anniversary, the parish has to make strenuous efforts to live in society and deeply enter into important social sectors such as education, health, development and care for the environment and nature.

As part of the celebration, Bishop Olivier invited all the guests of honor to join him to cut a ribbon put around the statue of St. Michael near the steps of the church. St. Michael is the patron saint of the church.

បោះជំរំ វិស្សមកាលកុមារីករាយ

ព្រះសហគមន៍កាតូលិក មណ្ឌលសកម្មភាពភ្នំពេញ ខាងត្បូងបានរៀប ចំកម្មវិធីបោះជំរំវិស្សមកាលកុមារីករាយ នៅព្រះវិហារសន្តមីកាអែល ខេត្តកំពង់សោម សម្រាប់កុមារ ដែលមានអាយុចាប់ពី១២ឆ្នាំដល់១៦ឆ្នាំ មកពីតំបន់ព្រះ សហគមន៍បឹងទំពុន គូតាំង និងកោះនរាហ៍ ចំនួនជាង ៥០នាក់ កាលពីក្រោមការដឹកនាំដោយលោកបូជាបាទ ទទួលបន្ទុកមណ្ឌលសកម្មភាព រ៉ាំងសង់ សេនីយ៍ ចាស់ បង ប្រុសវិញ និងគណៈកម្មការ។

កម្មវិធីនេះធ្វើឡើងដើម្បីផ្តល់ឱកាសឲ្យកុមារទាំងខ្មែរ និងវៀតណាមចេះមានទំនាក់ទំនងល្អរវាងគ្នានិងគ្នាដោយ មិនប្រកាន់ពូជសាសន៍ និងប្រវត្តិសាស្ត្រ តែចេះស្រឡាញ់ រាប់អានគ្នាជាបងប្អូន។ បោះជំរំនេះ មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ ១៨ កញ្ញា ២០១៥ ដោយមានកុមារ ចំនួន៥១នាក់បានចូលរួម។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កុមារទាំងនោះបានបែង ចែកជាក្រុមផ្សេងៗ ដើម្បីស្គាល់គ្នាកាន់តែជិតស្និទ្ធនៅតាម ក្រុមនីមួយៗ និងជាឱកាសដើម្បីឲ្យកុមារជនជាតិវៀតណាម បាននិយាយភាសាខ្មែរឲ្យកាន់តែល្អ។ កម្មវិធីនេះ បានជួយ ដល់កុមារ ឲ្យទទួលបាននូវចំណេះដឹងបន្ថែមពីរូបមន្តភាសាខ្មែរ អង់គ្លេស គណិតវិទ្យា សុដីវិធាន របៀបធ្វើគ្រឿងអលង្ការ ពីអង្កា និងល្បែងកំសាន្ត ដែលបង្កប់ទៅដោយការអប់រំ និង សាមគ្គីភាពជាដើម។

បងប្រុសវិញ ប៉ូល អ្នកទទួលខុសត្រូវកម្មវិធីនេះ បាន និយាយថា៖ ឆ្នាំនេះជាឆ្នាំទី៣ហើយ ដោយកាលពីមុន យើងធ្វើនិបឹងទំពុន។ តែលើកនេះគណៈកម្មការបានយល់ ថានៅសមុទ្រក្មេងមានអារម្មណ៍សប្បាយ និងកាលណា នៅឆ្ងាយ ពួកគេអាចបង្កើនភាពជិតស្និទ្ធរវាងគ្នានិងគ្នា ជា ពិសេសកុមារទាំង៣ព្រះសហគមន៍ ហើយកុមារមួយចំនួន មិនទាន់បានស្គាល់សមុទ្រដែរ។

កុមារីពៅវណ្ណៈ មកពីបឹងទំពុន បានថ្លែងអំណរគុណ ដល់ព្រះសហគមន៍ ដែលបានបង្កើតកម្មវិធីនេះឡើងជា ពិសេសអរគុណដល់លោកឪពុក និងគណៈកម្មការទាំងអស់ ដែលបានយកចិត្តទុកដាក់បង្រៀន និងថែរក្សាពួកនាង ទាំងអស់គ្នា ដោយក្តីស្រឡាញ់។ នាងបន្តទាំងទឹកភ្នែកថា មិនចង់បែកគ្នា និងសំណូមពរឲ្យមានកម្មវិធីនេះជារៀង រាល់ឆ្នាំ។ ជាលីស

Vacation Camp for Children

The pastoral sector of Southern Phnom Penh organized a vacation camp for teenagers aged from 12-16 at St. Michael's parish in Kompong Som province. The 50 teenagers came from Boeung Tumpon, Toutaing, and Kohnoria parishes. The vacation camp was led by the parish priest Vincent Senechal, Bro. Vinh Paul and the members of the Pastoral Council of the parish.

The camp was intended to provide both Cambodian and Vietnamese teenagers with the opportunity to create relationships with one another regardless of race and background in order to inculcate the sense of brotherly love. The camp lasted five days starting from 14 to 18 September 2015.

During the camp, the teenagers were divided in small groups to get to know each other better and it was also an opportunity for them to receive more knowledge in Khmer and English languages including Maths. They also learnt good manners, how to make jewelries from beads and played games with an aim of initiating solidarity etc.

Bro. Vinh Paul, the person in charge of the camp said: "This year was the third year of this activity here because before we had organized the camp at Boeung Tumpon. But this time the Pastoral Committee of the parish found that at the beach the participants felt happy and when being away, they could increase intimacy with each other, especially the teenagers of the three parishes. Some of the teenagers have not even seen a beach."

Pov Vannak from Boeung Tumpon, thanked the parish for initiating such a camp, in particular all priests and committees for paying attention to teaching and taking care of all of them with love. A young girl was emotionally moved and said in tears that she did not want to separate from the others and she requested that such a camp be initiated every year.



កុមារកំពុងស្តាប់ការបង្រៀនរបស់គ្រូអប់រំ - ជាលីស

ធម្មទេសនា

អធិប្បាយគម្ពីរដំណើរនៃដោយលោក អភិបាលអូស៊ីវីយេ

នៅក្នុងពិធីបើកឆ្នាំមហាករុណាទិគុណ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥

បងប្អូនជាទីស្រឡាញ់!

ថ្ងៃនេះយើងចូលយ៉ាងជ្រៅនៅក្នុងជីវិតនៃព្រះសហគមន៍ដើមដំបូង គឺព្រះសហគមន៍ស្តាប់សេចក្តីបង្រៀនរបស់ក្រុមគ្រីស្ទទុក ព្រះសហគមន៍អធិដ្ឋាន និងព្រះសហគមន៍ចែករំលែកធម៌មេត្តាករុណាជាមួយអ្នកតូចតាច។ យើងក៏បានស្តាប់អំពីរបៀបទទួលការវិនិច្ឆ័យនៅថ្ងៃចុងក្រោយបំផុត ដោយយើងត្រូវឆ្លើយនឹងសំណួរថា៖ តើយើងបានយកចិត្តទុកដាក់ស្រឡាញ់បងប្អូនទៀតយ៉ាងណា? សំណួរនេះសម្រាប់ថ្ងៃចុងក្រោយមែនពិត ក៏ប៉ុន្តែ មុនពេលចូលសម្រាក យើងក៏ត្រូវសួរសំណួរនេះម្តងទៀតជារៀងរាល់ពេលដែរ។ សព្វថ្ងៃនៅទ្វីបអឺរ៉ុបកំពុងជួបបញ្ហា ដោយមានជនកៀសខ្លួនរាប់ម៉ឺននាក់ចេញពីប្រទេសកំណើតរបស់ខ្លួន ដែលមានសង្គ្រាមចូលមកនៅក្នុងទ្វីបអឺរ៉ុប។ ប្រទេសក្នុងទ្វីបអឺរ៉ុបបាក់បែកគ្នាក្នុងការទទួលជនកៀសខ្លួនដ៏ច្រើនដូចនេះ។ សម្រាប់យើងជាគ្រីស្ទបរិស័ទ ដែលពោរពេញដោយសេចក្តីស្រឡាញ់មកពីព្រះជាម្ចាស់ យើងត្រូវតែភ្ញាក់ស្មារតីគ្រប់ពេលវេលាចំពោះរឿងនេះ។

តាមរបាយការណ៍ ក្នុងសង្គមរបស់យើងសព្វថ្ងៃ ក៏មានមនុស្សជាច្រើនដែលកំពុងជួបទុក្ខលំបាកដែរ មានក្មេងអនាថា ចាស់ជរាគ្មានទីពឹង បញ្ហាវិញ្ញាណស៊ីសង ការជួញដូរមនុស្ស បញ្ហាសម្រាម អ្នកជំងឺគ្មានទីពឹង...ជាដើម។ រាល់ឆ្នាំអង្គការនានារបស់កាតូលិកយើង បានជួយដល់ប្រជាជនកម្ពុជាចំនួនប្រមាណ ១.៣០០.០០០ នាក់ដែលត្រូវការឲ្យយើងជួយយ៉ាងពិតប្រាកដ។ យើងបានចូលរួមអភិវឌ្ឍក្នុងវិស័យអភិវឌ្ឍន៍បទ វិស័យជនពិការ សុខភាព ការអប់រំ ដោយយើងយល់ដឹងពីតួនាទីរបស់ខ្លួន ដែលភ្ជាប់ទៅនឹងសំណួររបស់ព្រះយេស៊ូនៅថ្ងៃចុងក្រោយថា៖ តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីជួយលើកទឹកចិត្ត និងផ្តល់កម្លាំងដល់បងប្អូនទៀត?

ថ្ងៃនេះជាថ្ងៃដែលយើងនឹកឃើញយ៉ាងច្បាស់ថា យើងគឺជាស្ថានដែលណែនាំឲ្យអស់អ្នកកំពុងជួបទុក្ខលំបាក អាចរកឃើញផ្លូវមួយសម្រាប់ជីវិតរបស់គេ។ ដូច្នេះខ្ញុំមានបីចំណុចដើម្បីឲ្យយើងទៅជាស្ថានមួយយ៉ាងល្អ គឺទីមួយ ឲ្យយើងសុខចិត្តជួបជាមួយបងប្អូនទៀត។ ដូចថ្ងៃនេះដែលយើងបានមកជួបគ្នាផ្ទាល់ ដើម្បីស្តាប់គ្នាទៅវិញទៅមក។ ទីពីរ ឲ្យយើងបង្កើតទំនាក់ទំនងដោយមានការសន្ទនារវាងគ្នានឹងគ្នា។ ពេលយើងជួបគ្នាហើយយើងត្រូវបង្កើតការសន្ទនា ដើម្បីដឹងអំពីការរស់នៅរបស់គ្នាទៅវិញទៅមក។ យើងត្រូវបង្កើតការសន្ទនាជាមួយសាសនានានា ដើម្បីស្តាប់គ្នាទៅវិញទៅមក ដើម្បីស្តាប់យ៉ាងជ្រៅអំពីសេចក្តីត្រូវការរបស់យើង។ ទីបី ឲ្យយើងចែករំលែកអ្វីដែលយើងមានដល់បងប្អូនទៀត។

ការចែករំលែកគឺចែកគ្នាទៅវិញទៅមក។ ពេលយើងជួបជាមួយមនុស្សផ្សេង យើងនឹងទទួលបានបទពិសោធន៍ ទទួលសេចក្តីស្រឡាញ់ពីគេ ហើយក្រោយមកយើងក៏ត្រូវចែករំលែកនូវអ្វីដែលយើងបានទទួលនោះទៅបងប្អូនទៀត។ វិញដែរ។ នៅពេលណាយើងសុខចិត្តចែករំលែកទ្រព្យសម្បត្តិរបស់យើង ពេលវេលារបស់យើង ស្នាដៃរបស់យើង កម្លាំងរបស់យើង ពេលនោះគឺយើងកំពុងបង្កើតស្ថានមួយ ដែលនាំយើងទៅជួបនឹងបងប្អូនទៀតក្នុងព្រះជាម្ចាស់ ដោយសារថាក្នុងទំនាក់ទំនងដែលយើងបង្កើតនោះ មានព្រះជាម្ចាស់គង់នៅជាមួយ ដ្បិតព្រះអង្គបង្កើតទាំងយើងនិងទាំងបងប្អូនទៀតដែរ។ ដូច្នេះថ្ងៃនេះ ចូរយើងយល់យ៉ាងច្បាស់ថា ជីវិតគ្រីស្ទបរិស័ទគឺជាអំបិល ជាពន្លឺដែលណែនាំឲ្យយើងពោរពេញដោយអំណរសប្បាយ ទោះបីយើងជួបទុក្ខលំបាក ជួបឧបសគ្គយ៉ាងណាក្តី ក៏យើងដឹងថា យើងមានព្រះបិតាដែលបង្កើតយើងនិងស្រឡាញ់យើង។

ក្នុងឱកាសនេះ សូមព្រះជាម្ចាស់ដែលគង់នៅជាមួយយើង បំភ្លឺឲ្យយើងយល់ពីតួនាទីជាគ្រីស្ទបរិស័ទ គឺគ្រប់ពេលវេលាយើងត្រូវបង្ហាញធម៌មេត្តាករុណារបស់ព្រះអង្គ ដោយជួបជាមួយអ្នកដទៃ ដោយបង្កើតការសន្ទនា និងដោយចែករំលែក ទាំងជឿជាក់ថាមានព្រះជាម្ចាស់គង់នៅជាមួយក្នុងទំនាក់ទំនងដែលយើងបានបង្កើតនោះ។ ពិតមែនយើងជាព្រះសហគមន៍ដ៏វិសុទ្ធ ជាព្រះសហគមន៍របស់ព្រះជាម្ចាស់ដែលអាចជួយឲ្យសង្គមរបស់យើងរីកចម្រើនថែមទៀត គឺមានយុត្តិធម៌ពិត មានសេចក្តីស្រឡាញ់ពិត និងជាពិសេសគឺមានសេចក្តីសង្ឃឹមនៅក្នុងការរស់នៅ ឲ្យគេអាចឈរឡើងបាន

ទាំងបន្តសេចក្តីសង្ឃឹមដែលគេបានទទួលនោះទៅអ្នកដទៃ ពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីបង្កើតពិភពលោកថ្មី ។

នៅពេលចាប់ផ្តើមប្រកាសដំណឹងល្អ ព្រះយេស៊ូមានព្រះបន្ទូលថា៖ ព្រះអង្គបានចាក់ប្រេងអភិសេក ឲ្យខ្ញុំនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ... នេះក៏ជាបេសកកម្មរបស់យើងដែរ។ យើងជាគ្រីស្ទបរិស័ទមានតួនាទីសម្តែងធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ដែលមានន័យថាយើងប្រកាសដំណឹងល្អ។ ពេលនិយាយអំពីដំណឹងល្អ គឺយើងនិយាយអំពីព្រះយេស៊ូផ្ទាល់ ដោយសារដំណឹងល្អគឺជាព្រះយេស៊ូដែលចាប់កំណើតជាមនុស្ស ព្រះអង្គយាងមកដើម្បីឲ្យយើងមានជីវិតថ្មី ដើម្បីឲ្យយើងចេញពីភាពងងឹតទៅរកពន្លឺ ជាអ្វីដែលយើងបានទទួលពេលយើងទទួលអត្តសញ្ញាណប្រមុជទឹក ។ ព្រះយេស៊ូប្រសូតនៅក្នុងក្រោលគោ ជាកន្លែងដែលគ្មានអនាម័យ ប៉ុន្តែមានមនុស្សជាច្រើនមកស្នាក់មន្ត្រីព្រះអង្គ៖ មានដូចជាពួកគង្វាលបណ្តាជន ហោរាចារ្យ... ដោយសារគេយល់ឃើញថាព្រះអង្គជាដំណឹងល្អ ។

ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ អ្នកជាប់ជាឈ្មើយនឹងមានសេរីភាព មនុស្សខ្វាក់នឹងមើលឃើញ... ព្រះយេស៊ូយាងមកដើម្បីប្រកាសដំណឹងល្អ ណែនាំឲ្យមនុស្សទាំងអស់ដែលជាប់ក្នុងទុក្ខលំបាកឈរឡើង និងមានជីវិតថ្មី ឲ្យចេញពីភាពងងឹតទៅរកពន្លឺ។ នៅលើភ្នំ ព្រះយេស៊ូគង់នៅជាមួយបណ្តាជន ៥.០០០នាក់ ព្រះអង្គអប់រំគេ ហើយគេអាចស្តាប់ព្រះអង្គបានដោយសារគេដឹងថា ព្រះអង្គស្រឡាញ់គេ និងព្រះអង្គគង់នៅក្នុងដួងចិត្តរបស់គេ។ វត្តមានរបស់ព្រះយេស៊ូ គឺជាកម្លាំងឲ្យមនុស្សទាំងអស់ងើបឈរឡើង និងរកឃើញសេចក្តីសង្ឃឹមសាជាថ្មី។ ថ្ងៃនេះ ព្រះយេស៊ូណែនាំឲ្យយើងរកឃើញពីតួនាទីរបស់យើងជាគណៈកម្មការសង្គ្រោះ ជាគ្រីស្ទបរិស័ទដែលត្រូវបង្កើតសង្គមថ្មី។ យើងគ្រីស្ទបរិស័ទខុសគេ ដោយសារយើងសុខចិត្តទទួលមនុស្សទាំងអស់មកជាបងប្អូនរបស់យើង។ ប្រសិនបើយើងខិតខំបង្កើតទំនាក់ទំនងរបៀបនេះជាមួយមនុស្សទាំងអស់ នោះអ្វីៗនឹងផ្លាស់ប្តូរ ដោយសារអ្នកដទៃទៅជាបងប្អូន ដោយសារមនុស្សទាំងអស់នឹងដឹងថាជីវិតគេមានតម្លៃដោយសារយើងស្រឡាញ់គេ។ ពេលយើងមានចិត្តស្រឡាញ់ នោះយើងអាចជួយគេបាន ប្រសិនបើយើងគ្មានចិត្តស្រឡាញ់ទេ យើងមិនអាចជួយគេបានទេ ហើយយើងក៏មិនអាច ណែនាំឲ្យមនុស្សទាំងអស់ឈរឡើងបានដែរ។

ចូរឲ្យយើងទទួលស្នាក់មន្ត្រីជនបរទេសជានិច្ច ឲ្យយើងទៅសួរសុខទុក្ខអ្នកដែលជាប់យុំយ៉ាង ឲ្យយើងហ៊ានលះបង់ទ្រព្យសម្បត្តិតាមលោកីយ៍ ឲ្យយើងបើកទ្វារដើម្បីទទួលអ្នកដទៃដើម្បីមានគំនិតថ្មី មានកម្លាំងថ្មី ដើម្បីជំរុញឲ្យយើងទៅមុនបាន។ យើងជាសញ្ញាសម្គាល់បង្ហាញថា ទោះបីសង្គមមើលងាយមនុស្ស បណ្តាញមនុស្ស ប៉ុន្តែយើងស្រឡាញ់មនុស្សទាំងអស់ដូចព្រះយេស៊ូបានស្រឡាញ់យើង។ " កុំបណ្តោយខ្លួនឲ្យបង់នឹងការស្រឡាញ់ប្រាក់ឡើយ តែត្រូវស្តាប់ចិត្តនឹងទ្រព្យសម្បត្តិដែលបងប្អូនមាន..." នេះជារបៀបដែលព្រះយេស៊ូណែនាំឲ្យយើងទៅជាគ្រីស្ទទូតរបស់ព្រះអង្គដោយដឹងថាគ្រប់ពេលសូមផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់។ ខ្ញុំសូមអញ្ជើញបងប្អូនទាំងអស់បន្តថែរក្សាការភាពដោយទទួលស្គាល់ថា ពិតមែនយើងជាបងប្អូននឹងគ្នា។ ចូរបន្តថែរក្សាការសន្តានដើម្បីស្តាប់គ្នាទៅវិញទៅមក ដោយបង្កើតទំនាក់ទំនងជាមួយសាសនាដទៃ។ ចូរបន្តថែរក្សាជំនឿដោយរស់នៅយ៉ាងពិតប្រាកដ ដោយសម្តែងធម៌មេត្តាករុណានិងដោយខិតខំគស៊ូ។

សូមអរព្រះគុណព្រះជាម្ចាស់សម្រាប់គណកម្មការសង្គ្រោះ សម្រាប់ឆ្នាំទីបីនៃឆ្នាំសម្តែងធម៌មេត្តាករុណារបស់ភូមិភាគភ្នំពេញយើង។ សូមបងប្អូនរៀបចំគណៈកម្មការសង្គ្រោះតាមលក្ខន្តិកៈរបស់យើង ហើយអនុវត្តជាពិសេសពីរបៀបដែលយើងត្រូវប្រជុំនិងទទួលការអប់រំ។ សូមគិតគូរអំពីផែនការសកម្មភាពមេត្តាករុណា ទោះបីយើងធ្លាប់ជួយអ្នកជំងឺអ្នកក្រីក្រ ជនពិការ និងអ្នកដែលអស់សង្ឃឹមហើយក្តី។ សម្ព័ន្ធអង្គការកាតូលិកបានបង្ហាញវិស័យទាំង៦ ដែលគេបានអនុវត្ត ដូច្នោះគួរឲ្យយើងរើសរើសយណាមួយដែលយើងមិនធ្លាប់ធ្វើនៅក្នុងកន្លងរបស់យើងមកអនុវត្ត។ វិស័យទាំង ៦ នោះមាន៖ ទី១ការអប់រំ ទី២សុខភាព ទី៣ការអភិវឌ្ឍន៍ ទី៤ជនពិការ ទី៥កម្មករនិងចំណាកស្រុក ទី៦ការពារធម្មជាតិ។ សង្ឃឹមថាពេលបិទឆ្នាំសម្តែងធម៌មេត្តាករុណានោះយើងអាចបង្ហាញអំពីអ្វីដែលយើងបានធ្វើនៅតាមព្រះសហគមន៍ទាំង៤៥ កន្លែងរបស់យើង ថាបានបង្ហាញវត្តមានរបស់ព្រះយេស៊ូច្បាស់ទៅៗ។

យើងមានមោទនភាពណាស់ ដោយសារព្រះយេស៊ូណែនាំឲ្យយើងចូលនៅក្នុងគម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គ។ ពេលនេះជាឱកាសដែលយើងរួមគ្នាអរព្រះគុណព្រះជាម្ចាស់ សម្រាប់គ្រប់របស់កកម្មនិងតួនាទីដែលយើងបានទទួលដោយដឹងថាអ្វីៗទាំងអស់ដែលយើងបានធ្វើដល់អ្នកតូចតាចជាងគេម្នាក់ដែលជាបងប្អូនរបស់យើង នោះគឺយើងបានធ្វើចំពោះព្រះយេស៊ូផ្ទាល់ដែរ។

អាម៉ែន ។



វិទ្យាល័យសង្ឃមូល

អាសយដ្ឋាន ៖ ភូមិអង្គគគីរ ឃុំតាកែវ ស្រុកត្រាំកក់ ខេត្តតាកែវ
Tel: 032 639 0002/ 032 639 0003 | E: spi.takeo@gmail.com | W : www.spi.edu.kh

ថ្នាក់បណ្ឌិត

មហាវិទ្យាល័យព័ត៌មានវិទ្យា
Faculty of Information Technology

វិស្វកម្មកុម្មវិធី Software Engineering
ទូរគមនាគមន៍ និងបណ្តាញ
Telecommunication and Network

ដេប៉ាតឺម៉ង់អក្សរសាស្ត្រអង់គ្លេស
Department of English Literature

អប់រំភាសាអង់គ្លេស
Teaching English as Foreign Language
ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង
English for Communication

ដេប៉ាតឺម៉ង់គ្រប់គ្រងទេសចរណ៍
Department of Tourism Management

គ្រប់គ្រងទេសចរណ៍ Tourism Management

ដេប៉ាតឺម៉ង់ក្សេត្រសាស្ត្រ
Department of Agronomy

ក្សេត្រសាស្ត្រ Agronomy

ដេប៉ាតឺម៉ង់សង្គមកិច្ច
Department of Social Work

សង្គមកិច្ច Social Work

ថ្នាក់បណ្ឌិតបរិច្ចាគសេដ្ឋកិច្ច

អភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រ
Software Development

គ្រប់គ្រងប្រព័ន្ធ និងបណ្តាញកុំព្យូទ័រ
System and Network Administration

បង្រៀនភាសាអង់គ្លេសជាភាសាទីពីរ
Teaching English as a Second Language

សណ្ឋាគារ និងបដិសណ្ឋារកិច្ច
Hotel and Hospitality

ផលិតកម្មដំណាំឈើម្លូបផ្លែ និងបន្លែ
Fruit and Vegetable Crop Production

ជំនាញកែច្នៃស្រូវ
Food Processing

ប្រព័ន្ធកសិកម្មប្រុងប្រយ័ត្ន
Integrated Farming System

ថែទាំកុមារ
Child care

ពេទ្យសត្វ
Veterinary

លក្ខខណ្ឌចូលរៀន

○ សម្គាល់ ៖ រៀនបន្ថែម២ឆ្នាំនឹងទទួលបានសញ្ញាបត្របរិច្ចាគសេដ្ឋកិច្ច

១. បេក្ខជនត្រូវមានសញ្ញាបត្រទុតិយភូមិ (ជាប់ថ្នាក់ទី១២) ឬសញ្ញាបត្រដែលមានតម្លៃស្មើសម្រាប់ចូលរៀនថ្នាក់បរិច្ចាគសេដ្ឋកិច្ច

២ បេក្ខជនធ្លាក់ថ្នាក់ទី១២អាចចូលរៀនថ្នាក់បរិច្ចាគសេដ្ឋកិច្ចរងជំនាញបច្ចេកទេស



ចាប់ផ្តើមលក់ពាក្យ និងទទួលពាក្យ
ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ

- ចូលរៀនតម្កល់ម៉ែន ខែកញ្ញា ឆ្នាំ២០១៥

- ចូលរៀនធនាសទី១ ខែវិច្ឆិកា ឆ្នាំ២០១៥



សកម្មភាពលោក សុខកុមារ អូលីវីយ៉េ ផ្លីតអឺស្កែរ
អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញក្នុង ខែតុលា ឆ្នាំ២០១៥

The Activities of Bishop Olivier SCHMITTHAEUSLER, MEP
Apostolic Vicar of Phnom Penh in October 2015

៣០ កញ្ញា ៖ អធិដ្ឋានពេញមួយយប់លើកទី៤២សម្រាប់ការ
ត្រាស់ហៅនៅអាមាមកាម៉ែល

១-២ តុលា ៖ ខួប៥០ឆ្នាំ របស់ព្រះវិហារសន្តមីកាអែលក្រុង
ព្រះសីហនុ

៣-៤ តុលា ៖ ទទួលស្វាគមន៍បូជាចារ្យថ្មីទទួលខុសត្រូវមណ្ឌល
សកម្មភាពតាកែវ។ បុណ្យសន្តប្រហៀងស្វីនិងសន្តិ
ថេរសា

៥ តុលា ៖ ប្រជុំជាមួយសកលវិទ្យាល័យអូស្ត្រាលី នំរធីរដំ
នៅវិទ្យាស្ថានសន្តប៊ូល
អភិបូជាសម្រាប់តំណាង Holy childhood

៧ តុលា ៖ Holy childhood

៨ តុលា ៖ ប្រជុំក្រុមប្រឹក្សារបស់សកកម្ម

១២ តុលា ៖ ភ្នំបិណ្ណនៅវិហារសន្តយ៉ូសែបផ្សារតូច
ភ្នំបិណ្ណនៅវិហារចំការទៀង តាកែវ

១៥ តុលា ៖ ប្រជុំក្រុមប្រឹក្សារបស់សកកម្ម

១៦-១៧ តុលា ៖ សិក្ខាសាលាជាមួយសាស្ត្រាចារ្យនៃវិទ្យាស្ថាន
សន្តប៊ូល

១៨ តុលា ៖ អភិបូជានៅព្រះសហគមន៍កោះទាវ

១៩ តុលា ៖ ៦.៣០ព្រឹក អភិបូជាសម្រាប់ខួប២៥ឆ្នាំរបស់ក្រុម
បងស្រីមេត្តាករុណាមានវត្តមាននៅកម្ពុជា

១៩-២១ តុលា ៖ ប្រជុំក្រុមប្រឹក្សាបូជាចារ្យទទួលខុសត្រូវមណ្ឌល
សកម្មភាព

២១ តុលា ៖ ម៉ោង៦.៣០ល្ងាចអភិបូជាបើកឆ្នាំសិក្សាទេវវិទ្យាល័យ

២៣-២៥ តុលា ៖ បូជនីយ៍យុវជន (តំបន់ផ្លូវត្រី និងអភិក្សត្រ)

២៩-៣១ តុលា ៖ សិក្ខាសាលាថ្នាក់ជាតិសម្រាប់គ្រូអប់រំជំនឿ

30 Sep : 42th night for prayer for vocations.
Carmel.

1-2 Oct : 50th anniversary of Saint Michael Parish.
Sihanoukville.

3-4 Oct : Takeo. Welcome of new parish priests.
Saint Francis and Saint Teresa solemnity.

5 Oct : Meet with Notre Dame University of
Australia at Saint Paul institute.
Holy mass for the delegate of Holy
childhood.

7 Oct : Holy childhood.

8 Oct : Mission council

12 Oct : Pchum Ben at saint Joseph.
Pchum Ben at Chomkarcheang.

15 Oct : Mission council

16-17 Oct : Seminar with Saint Paul institute
professors.

18 Oct : Mass at Koh Thiv

19 Oct : 6.30 am holy mass for 25th anniversary
of sisters Missionaries of Charity in
Cambodia

19-21 Oct : Presbyterium

21 Oct : 18.30 opening mass at Major Seminary

23-25 Oct: Pilgrimage for Youth (Plaov
Trey - areyksat)

29-31 Oct: National seminar for catechists

រូបភាពព្រះបារមី



លោកដ៏ត្រសីទទួលសោពិលោកអភិបាល



ក្រុម Holy Childhood សួរសុខទុក្ខអ្នកភូមិសុខសាន្ត



ពិធីអធិដ្ឋានតេហ្សេ សម្រាប់ឆ្នាំមេតាករុណា



ពិធីដង្ហែរបុណ្យរំលឹកសន្តិភាពសា និងសន្តិប្រុងសួរនៅចំការទៀង



មេក្រុមកាយបួនទូទាំងភូមិភាគកំពង់ ថតរូបជុំគ្នាក្រោយបញ្ចប់សិក្ខាសាលា



ពិធីកាត់ខ្សែបូម៉ែបូស្តែលកំសាន្តមីកាអែលនៅកំពង់សោម



ពិធីព្រលែងសត្វនិងបង្ហោះបោះបោះជាមួយពលករ



អធិដ្ឋានពេញមួយរយប់សម្រាប់ការត្រាស់ហៅនៅអាមាតកមែល



កុមារាកុមារីហាត់របាំក្នុងសិក្ខាសាលារប្បធម៌ នៅភ្នំពេញថ្មី



សិក្ខាកាមទទួលបានលិខិតបញ្ជាក់ពីការរៀនភ្លេងនៅព្រះសហគមន៍ចំការទៀង

APOSTOLIC VICARIATE PHNOM PENH

អ្នកទទួលខុសត្រូវ: លោកអភិបាល អឺលីវីយេ ធីតអឺស្ត្រី

Chairman: Msgr. Olivier Schmitthaecusler

Tel: 023 64 00 841

Email: apostolicvicariate.phnompenh@gmail.com

#25, St.242, Boeung Prolit, 7Makara, Phnom Penh.

Website: www.catholicphnompenh.org

FP: www.facebook.com/catholicphnompenh



វិទ្យុវ៉ាន់តានរតន៏
សម្លេងនៃយុវជនព្រះសហគមន៍ភាគុយន

ផ្សាយជាម៉ឺនុយតន់

កំពង់ តាមរយៈលេខសម្លេង ៖ FM93.25Mhz

ក្រុងព្រះសីហនុ តាមរយៈលេខសម្លេង ៖ FM92.5Mhz

វេលាម៉ោង ៖ ៥:00-៦:00 ល្ងាច

កម្មវិធីវិទ្យុ " ខ្ញុំគ្រូចករអូករ "

តាមរយៈលេខសម្លេង

FM 99.5Mhz

ផ្សាយជាម៉ឺនុយតន់

វេលាម៉ោង ៖ ១០:០០-១១:០០ ព្រឹក